



យន្តការវិនិយោគដែលមានភាពប្រកួតប្រជែងនៃកម្មវិធី ACCESS

សំណួរ និង ចម្លើយ

#	សំណួរ	ចម្លើយ
វិសាលភាពរបស់កម្មវិធី ACCESS		
1	តើលោកអ្នកអាចស្រាយបំភ្លឺបានទេថា តើ “ការលើកកម្ពស់សេវាប្រកបដោយគុណភាព និងនិរន្តរភាព” (ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយរបស់កម្មវិធី) តាមរយៈគំនិតផ្តួចផ្តើម ACCESS ផ្តោតលើសេវាសុខភាព ឬសេវាសង្គម ឬប្រហែលជាទាំងពីរ?	គោលដៅនេះគ្រប់ដណ្តប់លើសេវាទាំងពីរ៖ សម្រាប់ជនមានពិការភាព ចំណុចផ្តោតសំខាន់គឺការទទួលបានសេវាស្តារលទ្ធភាពពលកម្ម និងការទទួលបានឱកាសមុខរបរ និងការងារ (រួមបញ្ចូលទាំង ការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ) ។ សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សា កម្មវិធី ACCESS នឹងផ្តោតលើលទ្ធភាពទទួលបានសេវាសុខភាពដែលពាក់ព័ន្ធ សេវាជំនួយផ្នែកផ្លូវច្បាប់ និងលទ្ធភាពទទួលបានសេវាជាសារវ័ន្ត ដូចជា ការទទួលបានការប្រឹក្សាយោបល់ និងការផ្តល់ទីជម្រក ។
2	តើខេត្តដែលត្រូវបានជ្រើសរើសសម្រាប់ CIM គឺមានតែខេត្តអាទិភាពទាំងបីនេះ ឬយ៉ាងណា?	មានខេត្តចំនួន ១៥ ដែលត្រូវបានជ្រើសរើសសម្រាប់យន្តការ CIM ។ លើសពីនេះទៅទៀត ខេត្តចំនួន៣ក្នុងចំណោមខេត្តទាំង១៥ ត្រូវបានកំណត់ជាទីតាំងដើម្បីគាំទ្រដល់ការផ្តល់សេវាជាលក្ខណៈគ្រប់ជ្រុងជ្រោយផ្នែកលើលទ្ធផលពាក់កណ្តាលកម្មវិធីរបស់ ACCESS ។ ខេត្តទាំងនេះក៏ជាខេត្តដែលទាមទារអនុវត្តការងារមានលក្ខណៈប្រមូលផ្តុំកម្លាំងគ្នា (synergies) រវាងការងារផ្នែកពិការភាព និងការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អង្គការស្ថាប័នដែលដាក់ពាក្យស្នើសុំ អាចពិចារណាដាក់សំណើសម្រាប់អនុវត្ត

		<p>សកម្មភាពនៅតាមខេត្តណាមួយ ក្នុងចំណោមខេត្តទាំង១៥ ជាពិសេសដើម្បីកសាងសមត្ថភាពនៃសេវាដែលមានស្រាប់ និងពង្រីកការសម្របសម្រួល និងប្រព័ន្ធបញ្ជូន ។</p>
3	<p>តើបេក្ខជនអាចជ្រើសរើសខេត្តណាមួយ ក្នុងចំណោមខេត្តទាំង១៥ ឬបានត្រឹមតែ ក្នុងចំណោមខេត្តគោលដៅទាំងបី ?</p>	<p>បាទ/ចាស់ បទអន្តរាគមន៍អាចគ្របដណ្តប់ខេត្តមួយ ឬច្រើនក្នុងចំណោមខេត្តទាំង១៥ ។ ខេត្តគោលដៅ គឺជាខេត្តដែលយើងចង់ឃើញការអនុវត្តសកម្មភាពជាលក្ខណៈគ្រប់ជ្រុងជ្រោយ (ឧទា. សេវាជាច្រើនប្រភេទសម្រាប់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការផ្តល់ឱកាសរកប្រាក់ចំណូលសម្រាប់ជនមានពិការភាព និងភាពប្រមូលផ្តុំកម្លាំងគ្នារវាងបទអន្តរាគមន៍GBV និងបទអន្តរាគមន៍ពិការភាព) ។ បេក្ខជនអាចស្នើសុំអនុវត្តសកម្មភាពនៅក្នុងខេត្តគោលដៅមួយ និងខេត្តណាមួយផ្សេងទៀត ប្រសិនបើអ្នកមានហេតុផលសមស្រប ។</p>
4	<p>ជាទូទៅ គោលការណ៍ណែនាំនេះយោងទៅលើអាទិភាពរបស់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) និង ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (NDSP) ។ NAPVAW ដំណាក់កាលទី៣ និង NDSP ដំណាក់កាលទី២ មិនទាន់ប្រកាសដាក់ឱ្យអនុវត្តនៅឡើយទេ ។ តើអាទិភាពរបស់ NAPVAW និង NDSP មានអ្វីខ្លះដែល ACCESS នឹងសម្របតាម ?</p>	<p>NAPVAW ៣ និង NDSP ២ កំពុងត្រូវបានរៀនចំឡើង ។ ការងារជាអាទិភាពសម្រាប់កម្មវិធី ACCESS នៅក្នុងឧបសម្ព័ន្ធទី២នៃសេចក្តីណែនាំសម្រាប់ការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ/ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានឆ្លុះបញ្ចាំងពីអាទិភាពថ្មីរបស់ NAPVAW និង NDSP ។ សម្រាប់ការរៀបចំការស្នើសុំ បេក្ខជនអាចយោងទៅលើអាទិភាពរបស់ NAPVAW ចាស់(ទី២) និង NDSP ចាស់ (ទី១) ។</p>
5	<p>នៅក្នុងឧបសម្ព័ន្ធទី២ ប្រអប់ខ្លះនៅក្នុងជួរ “ការគាំទ្រតាមរយៈ CIM” នៅទំនេរ (ឧទា. ប្រអប់នៅជាប់នឹង “ការរៀបចំកញ្ចប់សេវាអប្បបរមា សម្រាប់មណ្ឌលស្តារ (PRC-MPS)” ។ តើនេះមានន័យថា</p>	<p>ACCESS នឹងផ្តល់ការគាំទ្រសម្រាប់ការបង្កើតកញ្ចប់សេវាអប្បបរមា សម្រាប់មណ្ឌលស្តារ (PRC-MPS) ។ សកម្មភាពនេះនឹងដឹកនាំដោយសមភាគីរដ្ឋាភិបាលនៃកម្មវិធី ACCESS ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីទីប្រឹក្សា ACCESS ។ គេរំពឹងថាភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមក្នុងការបង្កើតកញ្ចប់សេវាអប្បបរមានេះ ហើយនឹងអនុវត្តគម្រោងបង្ហាញ (Demonstration Project) ដើម្បីគាំទ្រដល់ការប្រតិបត្តិកញ្ចប់សេវាអប្បបរមា ។</p>

<p>ACCESS នឹងមិនគាំទ្រដល់សកម្មភាព ដែលរួមចំណែកដល់ការសម្រេចបានអាទិភាពនេះទេ ?</p>	
<p>6 តើ “ការផ្តល់សេវាដោយផ្ទាល់តែក្នុងលក្ខណៈវិវត្តិ” មានន័យដូចម្តេច ?</p>	<p>គោលបំណងរបស់កម្មវិធីគឺមិនផ្តោតលើការផ្តល់មូលនិធិដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងការផ្តល់សេវាដោយផ្ទាល់នោះទេ ប៉ុន្តែផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពរបស់សេវាដែលមានស្រាប់ ។ នៅពេលមានការទទួលស្គាល់ថា ការផ្តល់សេវារបស់រដ្ឋាភិបាលនៅមានភាពចន្លោះប្រហោង យើងអាចពិចារណាគាំទ្របេក្ខជនក្នុងការផ្តល់សេវានៅក្នុងដំណាក់កាលអន្តរកាលណាមួយ ។</p>
<p>7 តើកម្មវិធី ACCESS ពិចារណាអំពីអំពើហិង្សាលើកុមារ (ក្មេងស្រី និងក្មេងប្រុស) ដែរឬទេ ?</p>	<p>កម្មវិធី ACCESS ផ្តោតលើអំពើហិង្សាលើស្ត្រី និងការអនុវត្ត NAPVAW ដែលដឹកនាំដោយក្រសួងកិច្ចការនារី។ ការទប់ស្កាត់អំពើហិង្សាលើកុមារ គឺស្ថិតក្រោមការដឹកនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមផែនការសកម្មភាពជាតិផ្សេងគ្នា ។ សម្រាប់សកម្មភាពដែលផ្តោតលើអំពើហិង្សាលើក្មេងស្រី កម្មវិធី ACCESS អាចទទួលយកសំណើបាន ។</p>
<p>8 ប្រសិនបើយើងធ្វើការនៅក្នុងខេត្តមួយ ក្នុងចំណោមខេត្តអាទិភាពទាំងបី តើយើងត្រូវតែផ្តល់សកម្មភាព ជាលក្ខណៈគ្រប់ជ្រុងជ្រោយទាំងអស់ (សម្រាប់គ្រប់វិស័យពាក់ព័ន្ធ) ?</p>	<p>យើងមិនរំពឹងថា បេក្ខជនដាក់ពាក្យសុំតែមួយផ្តល់សកម្មភាពជាលក្ខណៈគ្រប់ជ្រុងជ្រោយនោះទេ ។ បេក្ខជនអាចផ្តោតលើជំនាញបច្ចេកទេសផ្ទាល់របស់ខ្លួន និងធនធានដែលអាចគ្រប់គ្រងបាន ។ អ្នកទទួលជំនួយហិរញ្ញវត្ថុអាចធ្វើការងារផ្អែកម្តងគ្នានៅក្នុងទីតាំងភូមិសាស្ត្រដូចគ្នា ដើម្បីអនុវត្តសកម្មភាព ជាលក្ខណៈគ្រប់ជ្រុងជ្រោយ ។</p>
<p>9 តើពិការភាព និង WASH គឺជាសកម្មភាព ដែលអាចស្នើសុំការគាំទ្រដែរឬទេ ?</p>	<p>សូមមើលឧបសម្ព័ន្ធទី២ អំពីសកម្មភាពដែលអាចស្នើសុំការគាំទ្រ ។ ការងារជាអាទិភាពផ្នែកពិការភាព ផ្តោតលើការសម្របសម្រួល ការស្តារលទ្ធភាពពលកម្ម និង ការងារ និង មុខរបរ ។</p>
<p>10 តើ CIM គ្របដណ្តប់សមាសភាគទីបី របស់កម្មវិធី ACCESS ទាក់ទងនឹងការ</p>	<p>ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ត្រូវបានចាត់ទុកថាជាការងារអន្តរសកម្មភាព ឧបសម្ព័ន្ធទី២នៃគោលការណ៍ណែនាំបង្ហាញពីអាទិភាពសម្រាប់ការងារផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដែលត្រូវបានកំណត់ឡើង ក៏ដូចជាការងារអន្តរសកម្មភាពដែលអាចស្នើសុំការគាំទ្រពីកម្មវិធី ។</p>

	<p>គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) យ៉ាងដូចម្តេចដែរ ?</p>	
<p>11</p>	<p>កម្មវិធី ACCESS ធ្វើវិភាជន៍ហិរញ្ញប្បទាន ដាច់ដោយឡែកសម្រាប់ផ្នែក GBV និង ផ្នែកពិការភាព ។ ប្រសិនបើអង្គការ ស្ថាប័នពីរធ្វើការងាររួមគ្នាសម្រាប់សមាស ភាគការងាររបស់ ACCESS ទាំងពីរនេះ នៅក្នុង EOI តែមួយ តើការវិភាជន៍វិភា អាចត្រូវបានបង្កើនលើសពីកម្រិត អតិបរមានៃវិភាជន៍ដែលបានកំណត់ ដែរ ឬទេ ?</p>	<p>យើងលើកទឹកចិត្តឱ្យស្នើឡើងនូវសកម្មភាពរួមបញ្ចូលគ្នាដែលគ្របដណ្តប់ទាំងពីរផ្នែក (ពិការភាព និង GBV) និងមានលក្ខណៈជាអន្តរៈសកម្មភាព ប៉ុន្តែកម្រិតអតិបរមានៃហិរញ្ញប្បទានគឺនៅតែ ៦០០.០០០ ដុល្លារអូស្ត្រាលីដែលសម្រាប់ពាក្យសុំតែមួយ ។ កម្មវិធីលើកទឹកចិត្តឱ្យបេក្ខជនដាក់ពាក្យសុំ រួមចំណែក ជាសហហិរញ្ញប្បទាន ប៉ុន្តែនេះមិនមែនជាកាតព្វកិច្ចនោះទេ ។</p>
<p>12</p>	<p>តើការអំពាវនាវឱ្យដាក់សំណើនេះ អាច ពិនិត្យមើលលើការគាំពារសង្គម ដែរ ឬទេ ?</p>	<p>ការគាំពារសង្គមត្រូវបានបញ្ជាក់ថាជាការងារអន្តរសកម្មភាព ជាជាងការងារអាទិភាពដោយផ្ទាល់ ។ សូម មើលឧបសម្ព័ន្ធទី២ សម្រាប់សកម្មភាពដែលបានកំណត់របស់ CIM ។</p>
<p>13</p>	<p>តើមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នក ជំងឺរឺបួសខ្លះៗឡើង អាចដាក់ពាក្យស្នើសុំ គាំទ្រផ្នែកសេវាស្តារលទ្ធភាពពលកម្ម ដែរ ឬទេ ?</p>	<p>បទអន្តរាគមន៍គោលដៅសម្រាប់សមាសភាគស្តារលទ្ធភាពពលកម្មកាយសម្បទានឹងផ្តោតលើមជ្ឈមណ្ឌល ស្តារ PRCs ទាំង១១ ។</p>
<p>14</p>	<p>តើ CIM ពិចារណាលើការស្តារលទ្ធភាព ពលកម្មនៅតាមមន្ទីរពេទ្យដែរឬទេ ?</p>	<p>បទអន្តរាគមន៍គោលដៅសម្រាប់សមាសភាគស្តារលទ្ធភាពពលកម្មកាយសម្បទានឹងផ្តោតលើ មជ្ឈមណ្ឌល ស្តារ (PRCs) ទាំង១១ ។ CIM គ្របដណ្តប់លើសកម្មភាពទាក់ទងនឹងការកំណត់រកទាន់ពេល ការសម្រប សម្រួល និងការបញ្ជូនដោយផ្សិតភ្ជាប់ទំនាក់ទំនងជាមួយមូលដ្ឋានសុខាភិបាល ។</p>

15	តើសកម្មភាពទាក់ទងនឹងការបង្ការអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាសកម្មភាពដែលត្រូវបាន កំណត់ដែរ ឬទេ ?	ការបង្ការអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់សហគមន៍មិនត្រូវបានកំណត់ជាអាទិភាពនោះទេ ក៏ប៉ុន្តែ សកម្មភាពទាក់ទងនឹងការផ្តល់ព័ត៌មាន/ផ្សព្វផ្សាយអំពីសេវា GBV ដែលមានស្រាប់គឺត្រូវបាន ។
----	--	--

បេក្ខជនដែលអាចជាអំណើបាត និងភាពជាដៃគូ

16	ការបំភ្លឺជារួមអំពីភាពជាដៃគូ	ភាពជាដៃគូសម្រាប់កម្មវិធី ACCESS គឺមានលក្ខណៈទូលំទូលាយ ។ បេក្ខជនដែលដាក់សំណើត្រូវតែបង្ហាញឱ្យ ច្បាស់លាស់ពីអង្គការស្ថាប័នដែលនឹងសហការជាមួយក្នុងការដាក់សំណើ (Subgrantee/s) ក៏ដូចជាការ ផ្សារភ្ជាប់ជាអង្គការ/ស្ថាប័នដៃគូផ្សេងទៀត (Associates) ។ សម្គាល់៖ អង្គការស្ថាប័នដែលបេក្ខជននឹង សហការជាមួយ (ដែលជា Associates) ដោយពុំមានការផ្ទេរថវិកា អង្គការស្ថាប័ននោះក៏អាចជាបេក្ខជន ដែលដាក់សំណើសុំមក ACCESS ដោយឡែកបានដែរ ។
17	តើអង្គការក្នុងស្រុកត្រូវដាក់ពាក្យសុំ ដោយមានដៃគូ ?	អង្គការក្នុងស្រុកមានសិទ្ធិដាក់ពាក្យសុំថវិកាគាំទ្រដែលជាអ្នកនាំមុខគេ ដោយមាន ឬគ្មានដៃគូ ។ មានតែ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិប៉ុណ្ណោះដែលត្រូវដាក់ពាក្យសុំដោយសហការជាដៃគូជាមួយអង្គការក្នុង ស្រុក ។
18	តើអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ មានសិទ្ធិដាក់ពាក្យសុំថវិកាបាន លុះ ត្រាតែមានភាពជាដៃគូជាមួយអង្គការមិន មែនរដ្ឋាភិបាលក្នុងស្រុក/អង្គការក្នុង ស្រុក ?	បាទ/ចាស អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ត្រូវតែធ្វើការជាដៃគូជាមួយអង្គការក្នុងស្រុក ដើម្បីមានសិទ្ធិ ដាក់ពាក្យស្នើសុំថវិកា ។
19	តើភាពជាដៃគូត្រូវរួមបញ្ចូលទាំងវិស័យ ឯកជន ឬអង្គការជនពិការ ?	ភាពជាដៃគូអាចរួមបញ្ចូលដៃគូមួយឬលើសពីមួយ ។ ដៃគូអាចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គ ការជនពិការ ឬវិស័យឯកជន ។ កម្មវិធីលើកទឹកចិត្តឱ្យពិចារណាដៃគូដែលជាគូអង្គចម្រុះ ប៉ុន្តែនេះមិនមែន ជាកាតព្វកិច្ចនោះទេ ។

20	តើមានតម្លៃបន្ថែមអ្វីខ្លះសម្រាប់កម្មវិធី ACCESS ចំពោះអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមិនពាក់ព័ន្ធដោយផ្ទាល់ និងការផ្តល់សេវា ?	សូមមើលគោលការណ៍ណែនាំ និងឧបសម្ព័ន្ធទី២ សម្រាប់សកម្មភាពដែលត្រូវបានកំណត់ដោយកម្មវិធី។ កម្មវិធី ACCESS នឹងមិនផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាដោយផ្ទាល់នោះទេ លើកលែងតែនៅទីកន្លែងដែលមិនមានការផ្តល់សេវា ប៉ុន្តែគាំទ្រដល់ការកសាងសមត្ថភាពរបស់សេវាដែលមានស្រាប់ ការផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើតឧបករណ៍ដែលមានលក្ខណៈអនុវត្ត ឬកម្មវិធីបណ្តុះបណ្តាលសម្រាប់អនុវត្តសេចក្តីណែនាំ និងបទដ្ឋានដែលមានស្រាប់ ឬការអនុវត្តសកម្មភាពសំខាន់ៗក្នុងការកសាងភស្តុតាងដើម្បីគាំទ្រការរៀបចំផែនការថវិការបស់រាជរដ្ឋាភិបាលក្នុងពេលអនាគត។
21	តើដៃគូ “អង្គការក្នុងស្រុក” អាចជាស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែរឬទេ ?	ដៃគូក្នុងស្រុករបស់បេក្ខជនត្រូវតែជាអង្គការ/ស្ថាប័នដែលមានសិទ្ធិចូលរួម (អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការជនពិការ ក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សាស្រាវជ្រាវឯកជន)។ ស្ថាប័នរដ្ឋាភិបាល (ថ្នាក់ជាតិ ឬក្រោមជាតិ) មិនអាចជាស្ថាប័នដែលទទួលបានហិរញ្ញប្បទាន (Grantees) ឬជាស្ថាប័នដែលសហការដាក់សំណើ (Sub-grantees) ឡើយ។ គេរំពឹងថា បទអន្តរាគមន៍ភាគច្រើនបំផុតរបស់កម្មវិធី ACCESS រួមបញ្ចូលការគាំទ្រការកសាងសមត្ថភាពដល់ស្ថាប័នរដ្ឋ។
22	បទបញ្ជាផ្ទៃក្នុងរបស់យើង មិនអនុញ្ញាតឱ្យយើងកំណត់រកដៃគូទុកជាមុន។ ដៃគូទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាព ហើយដៃគូ CSO/វិស័យឯកជន ត្រូវឆ្លងកាត់ដំណើរការជ្រើសរើសជាលក្ខណៈប្រកួតប្រជែង។ សូមណែនាំថាតើយើងគួរបំពេញផ្នែកនេះដូចម្តេច ?	ក្នុងករណីនេះ ចូរអ្នករៀបរាប់អំពីប្រភេទនៃភាពជាដៃគូដែលបានគិតទុកមុន (ចំនួនដៃគូ ប្រភេទជា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល) និងរៀបរាប់អំពីដំណើរការដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ជ្រើសរើសដៃគូ។
23	តើកម្មវិធី ACCESS មានគម្រោងជ្រើសរើសអង្គការស្ថាប័នដែលទទួលបានហិរញ្ញប្បទាន ចំនួនប៉ុន្មាន ?	វាអាស្រ័យលើគុណភាពនៃសំណើ និងទំហំហិរញ្ញប្បទាន។

24	តើស្ថាប័នរដ្ឋ អាចដាក់ពាក្យស្នើសុំ ហិរញ្ញប្បទានតាមរយៈយន្តការ CIM បាន ដែរឬទេ ?	ទេ ។ កម្មវិធី ACCESS ប្រើប្រាស់ទម្រង់ការផ្សេងទៀតដើម្បីគាំទ្រដល់ដៃគូរដ្ឋាភិបាល ដូចជា ការផ្តល់ជំនួយ ជាបច្ចេកទេស ។
25	តើសហជីពមានសិទ្ធិចូលរួមដែរឬទេ ?	បាទ/ចាស់ រួមទាំងអង្គការវិជ្ជាជីវៈផងដែរ ។
ដំណើរការនៃយន្តការវិនិយោគដែលមានភាពប្រកួតប្រជែង		
26	តើយន្តការ CIM មានសមាសភាពអ្វីខ្លះ ?	សមាជិកយន្តការ CIM រួមមាន តំណាងក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភ្នាក់ងារ DFAT ក្រុមការងារកម្មវិធី ACCESS និងសមាជិកឯករាជ្យមួយរូប ។
27	កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន នឹងត្រូវ បានចុះហត្ថលេខាក្នុងខែកក្កដា ។ តើកម្ម វិធី ACCESS រំពឹងថាគម្រោងទាំងអស់នឹង ចាប់ផ្តើមក្នុងពេលតែមួយឬទេ ? បើបាទ/ ចាស់ តើកាលបរិច្ឆេទចាប់ផ្តើមជាផ្លូវការគឺ នៅពេលណា ?	កិច្ចព្រមព្រៀងអាចត្រូវបានចុះហត្ថលេខាតាមកាលបរិច្ឆេទផ្សេងៗគ្នា អាស្រ័យលើពេលវេលាដែលត្រូវការ ដើម្បីបញ្ចប់/អនុម័តសំណើ និងចរចាកិច្ចព្រមព្រៀង ។
28	តើកម្មវិធី ACCESS អាចនឹងពិចារណា ពន្យារកាលបរិច្ឆេទផុតកំណត់រយៈពេល មួយសប្តាហ៍ ដើម្បីអនុញ្ញាតឱ្យអង្គការ ស្ថាប័នដាក់ពាក្យសុំមានពេលវេលាគ្រប់ គ្រាន់ដើម្បីរៀបចំសំណើបង្ហាញពី	កាលបរិច្ឆេទផុតកំណត់មិនអាចពន្យារពេលបានទេ ។

	<p>ចំណាប់អារម្មណ៍ដែលមានគុណភាពខ្ពស់ ដែរឬទេ ?</p>
<p>29 តើសំណើបង្ហាញពីចំណាប់អារម្មណ៍គួរបញ្ជូនមកតាមសារអេឡិចត្រូនិក និងដាក់ជាសំណើដើម ឬតែមួយវិធី ?</p>	<p>យើងសូមស្នើឱ្យបេក្ខជនបញ្ជូនសំណើជាឯកសារអេឡិចត្រូនិកផង និងដាក់ជាសំណើដើមផងប្រសិនណាបើមិនមានអ្វីជាឧបសគ្គរាំង ។</p> <p>ការបញ្ជូនសំណើតាមអេឡិចត្រូនិក ត្រូវបានចាត់ទុកថាអាចទទួលយកបាន ។ សំណើដែលបញ្ជូនមកក្រោយកាលបរិច្ឆេទកំណត់ នឹងមិនត្រូវបានទទួលយកឡើយ ។</p>
<p>30 តើកាលបរិច្ឆេទបិទលប់ទទួលសំណួរ/ការបំភ្លឺ គឺនៅពេលណា ?</p>	<p>កាលបរិច្ឆេទផុតកំណត់សម្រាប់ការបំភ្លឺ គឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ។</p>
<p>31 ពេលវេលាកំណត់នៃការបញ្ជូនឯកសារ EoIs ច្បាប់រឹង (សំណើដើម) គឺក្នុងអំឡុងពេលបុណ្យជាតិខ្មែរ និងចុងសប្តាហ៍ តើត្រូវធ្វើដូចម្តេច ?</p>	<p>ឯកសារជាក្រដាស (សំណើដើម) អាចយកមកដាក់នៅកន្លែងទទួលភ្ញៀវនៃអគារអានីណា (ANINA) ក្នុងកំឡុងពេលសម្រាកចូលឆ្នាំខ្មែរ និងអាចទទួលយកបានប៉ុន្តែនៅត្រឹមថ្ងៃច័ន្ទ ទី២២ ខែមេសា ។ ដោយឡែក ឯកសារអេឡិចត្រូនិកត្រូវតែផ្ញើមកតាមកាលកំណត់ ។</p>
<p>32 តើយើងនឹងទទួលបានការបញ្ជាក់ថាសំណើរបស់យើងត្រូវបានកម្មវិធីទទួលរួចហើយ ឬទេ ?</p>	<p>បាទ/ចាស ។</p>
<p>33 តើអ្នកអាចពន្យល់បានទេថា តើអ្វីខ្លះជាដំណាក់កាលសហការ បន្ទាប់ពីអង្គការ/ស្ថាប័នដែលទទួលបានថវិកាត្រូវបានជ្រើសរើសនៅតំណាក់កាលដំបូង ?</p>	<p>នៅពេលដែលអង្គការ/ស្ថាប័នដែលទទួលបានថវិកាត្រូវបានជ្រើសរើសនៅតំណាក់កាលដំបូង យើងនឹងជួបគ្នាដើម្បីកែសម្រួលសំណើទាំងនោះ ជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយ ។ កិច្ចការនេះនឹងត្រូវបានអនុវត្តសម្រាប់សមាសភាគការងារទាំងពីរ ប៉ុន្តែ ជួនកាលអាចធ្វើរួមគ្នាដើម្បីធានាបាននូវប្រសិទ្ធភាពបន្ថែម និងការបំពេញឱ្យគ្នារវាងសមាសភាគការងារទាំងពីរ ដែលអាចតម្រូវឱ្យមានការកែតម្រូវខ្លះៗទៅលើ លទ្ធផលរំពឹងទុក សូចនាករ និងថវិកាដែលបានស្នើឡើងរបស់អង្គការ/ស្ថាប័នដាក់ពាក្យសុំ ។</p>

34	តើអង្គការ/ស្ថាប័នដែលដាក់ពាក្យសុំ ស្នើ ឡើងជាសូចនាករនៅកម្រិតOutputs ឬ Outcomes ?	ការងារនេះមានបញ្ជាក់នៅក្នុង EoI ។ យើងចាប់អារម្មណ៍ចង់ឃើញសូចនាករនៅកម្រិតOutcomes ។
35	ក្រៅពីតាមរយៈយន្តការ CIM តើមានការ ផ្តល់ថវិកាផ្សេងទៀតពីកម្មវិធី ACCESS ឬទេ ប្រសិនបើមានបញ្ហាចន្លោះប្រហោង ផ្សេងទៀតត្រូវបានកំណត់ឃើញនៅពេល ក្រោយមកទៀត ?	បច្ចុប្បន្នកិច្ចការនេះគឺពុំមានគ្រោងនោះទេ ប៉ុន្តែយើងនឹងអាចយកមកពិចារណាប្រសិនបើវាជាបញ្ហាចន្លោះ ប្រហោងដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារ ។
ថវិកា និងការចំណាយដែលពាក់ព័ន្ធ		
36	ការបំភ្លឺជារួមអំពីថវិកា	នៅដំណាក់កាល EoI គឺមិនតម្រូវឱ្យព័ត៌មានពីផែនការថវិកាលម្អិតនោះទេ ។ គេគ្រាន់តែបង្ហាញថវិកាប៉ាន់ ស្មានប៉ុណ្ណោះ ដើម្បីឱ្យគណៈកម្មការ CIM យល់ពីការវិភាគថវិកាជាទូទៅតាមខ្ទង់ផ្សេងៗ ។
37	តើកម្រិតអតិបរមា ១៥% សម្រាប់overhead cost អាចមានភាព បន់បែនឬទេ ?	ការចំណាយខ្ទង់overhead cost ១៥% គឺជាកម្រិតអតិបរមា និងមិនអាចចរចាបានទេ ។
38	តើអ្នកអាចបញ្ជាក់បានទេថា អង្គការ/ស្ថា ប័នដាក់ពាក្យសុំមិនអាចគាំទ្រ DSA សម្រាប់បុគ្គលិករដ្ឋ ដើម្បីចូលរួមក្នុង សកម្មភាពបណ្តុះបណ្តាលបានទេ ?	ការចំណាយលើ DSA សម្រាប់បុគ្គលិករដ្ឋតាមរយៈកម្មវិធី ACCESS គឺមិនត្រូវបានគាំទ្រឡើយ ។
39	តើកម្រិតកំណត់អតិបរមានៃថវិកា ៦០០.០០០ ដុល្លារអូស្ត្រាលី សម្រាប់ EOI មានភាពបន់បែនបាន ឬទេ ?	ទឹកប្រាក់ ៦០០.០០០ ដុល្លារអូស្ត្រាលី គឺជាកម្រិតអតិបរមាសម្រាប់ការរួមចំណែកពីកម្មវិធី ACCESS ។ យើងលើកទឹកចិត្តឱ្យអង្គការ/ស្ថាប័នដែលទទួលថវិកា មានការចូលរួមសហហិរញ្ញប្បទាន ដូច្នេះថវិកាសរុប រួមនៃសំណើអាចលើសពីចំនួនអតិបរមានេះ ។

<p>40 សូមផ្តល់និយមន័យនៃខ្ទង់ចំណាយ Overhead cost និងខ្ទង់ចំណាយរដ្ឋបាល។ តើវារួមបញ្ចូលអ្វីខ្លះ ហើយតើអ្វីទៅជាការចំណាយដោយផ្ទាល់?</p>	<p>សូមមើលផ្នែកទី II អំពី “គោលបំណង – ការកំណត់ខ្ទង់ចំណាយ” នៃគោលការណ៍ណែនាំសម្រាប់សេចក្តីអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍។</p> <p>អត្រាសំណងនៃការចំណាយផ្នែក Overhead costs គឺជាប្រាក់ឧបត្ថម្ភមួយដើម្បីគ្របដណ្តប់ការចំណាយមិនផ្ទាល់/ Overhead costs នៃការិយាល័យរបស់ពួកគេនៃអង្គការ/ស្ថាប័នដៃគូនោះ។ នៅក្នុងកិច្ចព្រមព្រៀងនៃការផ្តល់ហិរញ្ញប្បទាន រាល់ការចំណាយប្រភេទខាងក្រោមនេះគឺមិនអាចត្រូវបានទាមទារថាជាការចំណាយដោយផ្ទាល់របស់គម្រោងឡើយ ។ ឧទាហរណ៍នៃការចំណាយដោយមិនផ្ទាល់ រួមមាន ៖</p> <ol style="list-style-type: none"> 1. ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយ (មិនដាក់លាក់ចំពោះគម្រោង) 2. ការរំលោះ 3. ថ្លៃសេវាធនាគារ (មិនដាក់លាក់ចំពោះគម្រោង) 4. សកម្មភាពរបស់ក្រុមប្រឹក្សាភិបាល 5. សកម្មភាពអភិវឌ្ឍន៍អាជីវកម្ម 6. ពន្ធមូលធន 7. ការងារទំនាក់ទំនង - មិនរួមបញ្ចូលទាំងការហៅទូរស័ព្ទចម្ងាយឆ្ងាយ ដែលទាក់ទងទៅនឹងការអនុវត្តគម្រោង 8. ការចំណាយលើការថែទាំកុំព្យូទ័រ 9. ការចំណាយផ្នែកហិរញ្ញវត្ថុ ដូចជា ការចំណាយលើការប្រាក់ និងការចំណាយដើម្បីទទួលបានលិខិតឥណទានដែលមិនអាចផ្លាស់ប្តូរបាន 10. ការបណ្តុះបណ្តាលបុគ្គលិកទូទៅ 11. ការធានារ៉ាប់រង (ឧទា. ការិយាល័យ គណៈកម្មការនាយក បំណុល) 12. សវនកម្មផ្ទៃក្នុង ឬខាងក្រៅរបស់អង្គការ/ស្ថាប័ន 13. សម្ភារការិយាល័យ និងឧបករណ៍បរិក្ខារ (មិនដាក់លាក់នឹងគម្រោង) 14. ការចំណាយលើការរុះរើចនាសម្ព័ន្ធ
---	--

		<ul style="list-style-type: none"> 15. ថ្លៃសេវាអ្នកជំនាញ ទាក់ទងទៅនឹងរដ្ឋបាលរបស់អង្គការ (ឧទា. ច្បាប់ គណនេយ្យ) 16. សកម្មភាពរៀបចំសំណើ 17. ថ្លៃជួល និងទឹកភ្លើង (មិនដាក់លាក់ចំពោះគម្រោង) 18. ចំណាយជួសជុល និងថែទាំ 19. ការពិនិត្យឡើងវិញ និងចរចាកិច្ចព្រមព្រៀង 20. ប្រាក់ខែ និងអត្ថប្រយោជន៍បន្ថែម ដែលទាក់ទងនឹងរដ្ឋបាលរបស់អង្គការ (មិនដាក់លាក់ចំពោះគម្រោង) 21. ការជ្រើសរើសបុគ្គលិក 22. សកម្មភាពរៀបចំផែនការយុទ្ធសាស្ត្រ 23. ការធ្វើដំណើរ (មិនដាក់លាក់ចំពោះគម្រោង) 24. ស្ថានីយការងារ រួមទាំង កុំព្យូទ័រ (មិនដាក់លាក់ចំពោះគម្រោង) 25. ចំណាយមិនផ្ទាល់/Overhead costs ដែលទាក់ទងទៅនឹងការិយាល័យរបស់អង្គការ
41	<p>ដោយកត់សម្គាល់ថា DSA មិនអាចផ្តល់ជូនឱ្យបុគ្គលិករដ្ឋតាមរយៈកម្មវិធីនេះបានទេ ហើយនេះគឺខុសពីការអនុវត្ត/ការរំពឹងទុកធម្មតារបស់ដៃគូរដ្ឋាភិបាល។ សូមផ្តល់យោបល់ថាតើ ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចនឹងចូលរួមក្នុងកម្មវិធី ACCESS បានសន្យាផ្តល់ការគាំទ្រថវិកាជាតិ ឬថាតើនេះគឺជាអ្វីមួយដែលដៃគូនឹងត្រូវចរចាទៅតាមករណីនីមួយៗ?</p>	<p>ដៃគូរដ្ឋាភិបាលដែលពាក់ព័ន្ធផ្ទាល់ជាមួយ ACCESS ដូចជា MOWA, MOSVY និង DAC គឺបានយល់ដឹងពីលក្ខណៈពិសេសដាក់លាក់នេះ ហើយអាចបែងចែកថវិកាជាតិដើម្បីគាំទ្រដល់ការអនុវត្ត ACCESS ។ នៅពេលសកម្មភាពពាក់ព័ន្ធនឹងក្រសួងនានាដែលមិនមែនជាដៃគូដោយផ្ទាល់របស់ កម្មវិធី ACCESS គេត្រូវការការចូលរួមបន្ថែមទៀតដើម្បីទទួលបានការប្តេជ្ញាចិត្តពីស្ថាប័នទាំងនេះ។</p>

42	តើមានជាភាគរយអតិបរមាកំណត់ដែរឬទេលើខ្ទង់ថវិកាសម្រាប់បុគ្គលិក?	ទេ ។ អ្នកដាក់ពាក្យសុំគួរតែស្នើថវិកាដែលមានភាពប្រាកដនិយមនិងសមហេតុផល ។
43	If applicant brings co-funding, does cost ineligibility apply to the matching fund. ប្រសិនបើអ្នកដាក់ពាក្យស្នើសុំ មានសហហិរញ្ញប្បទាន តើការចំណាយដែលមិនសមស្រប ត្រូវរាប់បញ្ចូលទៅក្នុងថវិការួមគ្នាដែរឬទេ ។	ចំណាយដែលមិនសមស្រប អនុវត្តតែចំពោះថវិការបស់ ACCESS តែប៉ុណ្ណោះ ប៉ុន្តែសកម្មភាពទាំងនោះគួរតែផ្តល់បញ្ចាំងពីគោលការណ៍និងអាទិភាពរបស់កម្មវិធីACCESS ។ ឧ.ទា ក្នុងករណីពាក់ព័ន្ធនឹងការផ្តល់ DSA ទៅឱ្យរដ្ឋាភិបាល ការងារនេះគួរតែពិភាក្សាគ្នា ដោយហេតុថាវាមិនស្របតាមគោលការណ៍របស់ ACCESS ។
44	តើប្រាក់ឧបត្ថម្ភចំពោះអ្នកស្ម័គ្រចិត្តក្នុងស្រុក ចាត់ទុកជាការចំណាយសមស្រប/ពាក់ព័ន្ធឬទេ?	បាទ/ចាស់ ។
45	តើការកែសម្រួលស្ថាប័ន ដើម្បីបង្កភាពងាយស្រួលដល់ជនមានពិការភាព គឺជាការចំណាយសមស្រប/ពាក់ព័ន្ធដែរឬទេ?	បាទ/ចាស់ ។
ផ្សេងទៀត		
46	តើសូចនាករដែលដាក់បញ្ចូលក្នុងតារាងទី ២ “លទ្ធផលរំពឹងទុក និងសូចនាករវាយតម្លៃ” គឺជាសូចនាករចុងក្រោយឬទេ ឬតើគេអាចកែសម្រួលបន្ថែមទៀត និងកំណត់សារជាថ្មីនៅដំណាក់កាលរៀបចំសំណើពេញលេញ ដែរឬទេ?	សូចនាករនៅដំណាក់កាលនេះគឺជាសូចនាករបឋម ហើយអាចកែសម្រួលនៅពេលរៀបចំសំណើពេញលេញ ។

47	សូមពន្យល់ថា តើលេខលិខិតអនុញ្ញាតរបស់អង្គការ (the permit number of organization) មានន័យដូចម្តេច ?	លេខចុះបញ្ជី ឬឯកសារផ្សេងទៀតដែលបង្ហាញថា អង្គការនោះមានដំណើរការដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ។
48	ចំពោះរយៈពេលអនុវត្ត តើការអនុវត្តនឹងមានរយៈពេលពីរឆ្នាំតាមប្រតិទិន ចាប់ពីការចាប់ផ្តើមកិច្ចព្រមព្រៀង ឬតើមានកាលបរិច្ឆេទបិទជាក់លាក់ ឬទេ ?	កាលបរិច្ឆេទបញ្ចប់កម្មវិធី ACCESS គឺថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ។ នៅក្នុងគម្រោងពេលនេះ ជំនួយហិរញ្ញប្បទាននឹងបញ្ចប់ត្រឹមចុងខែកក្កដា ឆ្នាំ២០២១ ។
49	ក្រោមចំណុចទី៣ ទំព័រទី២ អំពីសមធម៌ និងបរិយាបន្ននៃទម្រង់ EOI តើ “DPOs” ក៏សំដៅលើអង្គការនៅសហគមន៍ និង CSOs ដែលធ្វើការលើវិស័យ GBV ដែរ ឬទេ	DPOs សំដៅលើអង្គការជនពិការ (Disabled People Organisations) .
50	ទាក់ទងនឹងការវាយតម្លៃចុងក្រោយ ៖ តើកម្មវិធី ACCESS នឹងធ្វើការវាយតម្លៃកម្មវិធីគ្រប់ជ្រុងជ្រោយ ឬតើអ្នកទទួលថវិកាគួរតែរៀបចំការវាយតម្លៃដោយខ្លួនឯង ?	ACCESS មានក្របខ័ណ្ឌតាមដាន វាយតម្លៃនិងរៀនសូត្រ (Monitoring, Evaluation and Learning-MEL) ដែលនឹងអនុវត្តចំពោះអ្នកទទួលថវិកាទាំងអស់ ដោយមានសូចនាកររួម និងអភិក្រមសម្រាប់ត្រួតពិនិត្យតាមដាន និងវាយតម្លៃ ។ ACCESS នឹងធ្វើការវាយតម្លៃមួយ ។
51	តើគោលការណ៍ណែនាំ និងយុទ្ធសាស្ត្រសម្រាប់វិស័យ GBV និងពិការភាព អាចត្រូវបានដាក់បង្ហាញក្នុងគេហទំព័ររបស់ ACCESS ឬទេ ?	ឯកសារសំខាន់របស់ ACCESS នឹងដាក់បង្ហាញក្នុងគេហទំព័ររបស់ ACCESS ។ ចំណែកគោលនយោបាយផែនការយុទ្ធសាស្ត្រជាតិ គឺអាចទទួលបានតាមរយៈក្រសួងដែលពាក់ព័ន្ធ ។

ខាងក្រោមនេះគឺជាទម្រង់នៃសំណើថវិកាដែលបានកែសម្រួល ។ នៅក្នុងតំណក់កាលនេះយើងខ្ញុំមិនតម្រូវឱ្យព័ត៌មានលម្អិតនៃឯកតាតម្លៃ និងចំនួននៃឯកតានីមួយៗ នៅឡើយទេ គឺគ្រាន់តែជាប៉ាន់ស្មានសរុបសម្រាប់ខ្លួនថវិកានីមួយៗតែប៉ុន្មោះ ។

ខ្ទង់ថវិកា Item	តម្លៃសរុប គិតជាដុល្លារអូស្ត្រាលី Total (AUD)
ចំណាយលើបុគ្គលិក និងអ្នកជំនួយផ្នែកបច្ចេកទេស Personnel and Technical Assistance costs	
ចំណាយលើការងារប្រតិបត្តិ Operating costs	
ចំណាយលើការអនុវត្តសកម្មភាពរបស់គម្រោង Program cost (activities)	
ចំណាយផ្សេងៗ (សូមពិពណ៌នា) Other costs (please describe)	
Overhead Costs ដោយកំហិតត្រឹម ១៥% នៃថវិកាសរុប Overhead cost (maximum 15%)	
ចំនួនសរុបដែលបានស្នើពីកម្មវិធីACCESS (ផ្នែក A) TOTAL AMOUNT REQUESTED FROM ACCESS [A]	AUD
សហមូលនិធិ (ផ្នែក A) CO-FUNDING (if any) [B]	AUD
ចំនួនសរុបសម្រាប់គម្រោងទាំងមូល (ផ្នែក A + B) TOTAL PROJECT VALUE [A+B]	AUD

លក្ខខណ្ឌវិនិច្ឆ័យនៃកម្មវិធីACCESS និងការដាក់ពិន្ទុ ។

លក្ខខណ្ឌ	ចំណុចដែលត្រូវវាយតម្លៃ	អនុលក្ខខណ្ឌ ពិន្ទុ	លក្ខខណ្ឌពិន្ទុ
----------	-----------------------	-----------------------	----------------

<p>ភាពពាក់ព័ន្ធ Relevance</p>	<p>១. ឯកសារដាក់ពាក្យសុំថវិកាគាំទ្របង្ហាញពីជំនាញឯកទេសពាក់ព័ន្ធក្នុងវិស័យការងារដែលជាគោលដៅផ្ដោតនៃការអំពាវនាវឱ្យដាក់សំណើនេះ ។</p> <p>២. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រឆ្លើយតបដោយផ្ទាល់ទៅនឹងអាទិភាពនៃផ្នែកពិការភាពឬ GBV មានលក្ខណៈស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងសង្វាក់លទ្ធផលកម្មវិធី (program logic) របស់ACCESS ។</p> <p>៣. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីបញ្ហានានាដែលពាក់ព័ន្ធពីឱកាស បញ្ហាប្រឈម និងទំនាក់ទំនងការងារ (dynamics) សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានសេវា និងបង្កើនគុណភាពសេវា សម្រាប់ជនពិការ និង/ឬ ស្ត្រីដែលទទួលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។</p>	<p>៣</p> <p>៤</p> <p>៣</p>	<p>១០</p>
<p>ប្រសិទ្ធផល Effectiveness</p>	<p>៤. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បានលើកឡើងយ៉ាងច្បាស់លាស់ពីយុទ្ធសាស្ត្រស្តីពីភាពជាដៃគូ និងពីយន្តការដើម្បីគាំទ្រដល់ការកសាងសមត្ថភាពដៃគូដែលត្រូវបានជ្រើសរើស ។</p> <p>៥. មានការគូសបញ្ជាក់យ៉ាងច្បាស់លាស់ ពីសកម្មភាពដែលលើកឡើង ហើយសកម្មភាពទាំងនេះ នឹងរួមចំណែកដល់ការសម្រេចសមធម៌យេនឌ័រនិងបរិយាបន្នប្រកបដោយអត្ថន័យ ។</p>	<p>៣</p> <p>៥</p>	<p>១០</p>

	<p>៦. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ លើកឡើងយ៉ាងជាក់ច្បាស់ពីការធ្វើការងារផ្អែកម្យ៉ាងគ្នា ជាមួយនឹងអង្គការស្ថាប័នដែលទទួលបានថវិកាគាំទ្រពីសមាសភាគមួយទៀត ។</p>	២	
<p>ប្រសិទ្ធភាព Efficiency</p>	<p>៧. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញយ៉ាងច្បាស់លាស់ពីយន្តការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលនយោបាយស្តីពីការធានាសុវត្ថិភាព ។</p> <p>៨. បេក្ខជន មានប្រព័ន្ធនឹងមាំសម្រាប់ពិនិត្យតាមដាននិងវាយតម្លៃ និងប្រព័ន្ធសម្រាប់ប្រមូល ចងក្រងមេរៀនដែលទទួលបាន ក៏ដូចជាមានវិធីសាស្ត្រពាក់ព័ន្ធសម្រាប់ចងក្រងមេរៀន ដែលទទួលបាន (សេចក្តីពិពណ៌នាអំពីសមត្ថភាព) ។</p> <p>៩. ថវិកានិងក្របខ័ណ្ឌពេលវេលាដែលស្នើឡើងមានលក្ខណៈប្រាកដនិយម និងឆ្លុះបញ្ចាំងពី បទអន្តរាគមន៍ដែលបានលើកស្ទើឡើង ។</p>	<p>៣</p> <p>៣</p> <p>៤</p>	<p>១០</p>
<p>និរន្តរភាព Sustainability</p>	<p>១០. បេក្ខជនមានបទពិសោធន៍ពាក់ព័ន្ធនឹងការកសាងសមត្ថភាពអង្គក្នុងប្រទេស ហើយ សកម្មភាពដែលបានលើកស្ទើឡើង បានបង្ហាញពីយុទ្ធសាស្ត្រកសាងសមត្ថភាពយ៉ាង ច្បាស់លាស់ ។</p> <p>១១. សកម្មភាពដែលលើកស្ទើឡើងក្នុងឯកសារដាក់ពាក្យសុំថវិកាគាំទ្រ ប្រើប្រាស់យន្តការ និងគំនិតផ្តួចផ្តើមដែលមានស្រាប់ ។</p> <p>១២. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាព ផ្នែកហិរញ្ញប្បវត្តសម្រាប់វិស័យ ។</p>	<p>៣</p> <p>៣</p> <p>៤</p>	<p>១០</p>

<p>នវានុវត្តន៍ Innovation</p>	<p>១៣. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីអភិក្រមដែលមានលក្ខណៈនវានុវត្តន៍ ឬជាគំរូ ដើម្បីដោះស្រាយបញ្ហាដែលត្រូវបានកំណត់ និងបានជំរុញឱ្យមានការចូលរួមពីអ្នកទទួល ផល។</p>	<p>៥</p>	<p>៥</p>
-----------------------------------	---	----------	----------